

**ទិវាសិទ្ធិនារីអន្តរជាតិលើកទី ៩៧**

**International Women's Day 97<sup>th</sup>**

**ថ្ងៃទី ០៥ ខែ មីនា ឆ្នាំ ២០០៧**

**March 05, 2007**

**“លើកកម្ពស់សិទ្ធិស្ត្រីពិការ”**

**Promote Rights of Women with Disabilities**

**គោលបំណង:**

The purpose of preparing the International Women's Day:

- ផ្សព្វផ្សាយអំពីសិទ្ធិ និង ភាពស្មើគ្នារបស់ស្ត្រីនៅក្នុងសង្គម  
To disseminate equal rights of women in society.
- លុបបំបាត់ការរំលោភបំពាន និង ការរើសអើងមកលើស្ត្រីពិការ  
Eliminate violence and discrimination on woman with disabilities.
- ជំរុញស្ត្រីពិការអោយចូលរួមក្នុងសកម្មភាពអភិវឌ្ឍន៍សង្គម  
Promote woman with disabilities to participate in social development.
- ជំរុញអោយស្ត្រីពិការក្លាយជាអ្នកដឹកនាំនៅក្នុងសង្គម និង ការអភិវឌ្ឍន៍  
Promote women with disabilities to become a leader in society and development.
- ធ្វើការផ្សព្វផ្សាយអនុសញ្ញាស្តីពីសិទ្ធិជនពិការរបស់អង្គការសហប្រជាជាតិ  
To disseminate the United Nation Convention of People with Disabilities.

**កម្មវិធីសម្រាប់ទិវាសិទ្ធិនារីអន្តរជាតិលើកទី ៩៧**

**Program for International Women's Day 97<sup>th</sup>**

**ថ្ងៃទី ០៥ ខែ មីនា ឆ្នាំ ២០០៧**

**March 05, 2007**

**នៅអង្គការជនពិការកម្ពុជា**

**At Cambodian Disabled People's Organization (CDPO)**

- 6:30-7:00 ការជួបជុំគ្នានៅសួនច្បារសម្តេចហ៊ុនសែនដើម្បីដង្ហែរក្បួន  
Meeting each other at Hun San Park for parade.
- 7:00-8:00 ការដង្ហែរក្បួនពីសួនច្បារសម្តេចហ៊ុនសែនមកកាន់អង្គការជនពិការកម្ពុជា  
Parade from Hun San Park to CDPO office.
- 8:00-8:30 ការជួបជុំគ្នា និង ការចុះបញ្ជីវត្តមាន  
Participation and registration
- 8:30-9:00 ការអញ្ជើញមកដល់របស់គណៈអធិបតីនិងវាគ្មិនកិត្តិយស  
Arrival of bourgeoisie honorable speakers.
- 9:00-9:05 ការគោរពភ្លេងជាតិ  
National anthem
- 9:05-9:10 ការអានជូននូវកម្មវិធីសម្រាប់ទិវានារីអន្តរជាតិ ថ្ងៃទី ០៧ ខែ មីនា ឆ្នាំ ២០០៧  
Reading the program for International Women Day on March 07, 2007
- 9:10-9:15 កិច្ចបើកកម្មវិធីដោយស្ត្រីតំណាង អ.ព.ក  
Opening the ceremony by CDPO 's representative.
- 9:15-9:45 ការបង្ហាញជូននូវសេចក្តីថ្លែងការណ៍រួម  
Showing joint statement.
- 9:45-10:45 វេទិកាសំណួរ-ចម្លើយ  
Question and answer.
- 10:45 – 10:50 ការថ្លែងអំណរគុណដល់គណៈអធិបតីនិងវាគ្មិនកិត្តិយសនិងអ្នកចូលរួម  
Thanks for bourgeoisie speakers and participants.  
ថតរូបជុំគ្នាទុកជាអនុស្សាវរីយ៍/Take photos.  
ការពិសារអាហារសំរន់/Coffee break..

**ចំណាំ:** កម្មវិធីនេះអាចមានការផ្លាស់ប្តូរប្រសិនបើចាំបាច់ ។

